

ដាក់បញ្ចូលបន្លែ និងផ្លែឈើបន្លែបន្លែក្នុងអាហាររបស់លោកអ្នក

ប្រសិនបើលោកអ្នកមិនបរិភោគឲ្យបានយ៉ាងតិចណាស់ផ្លែឈើពីរចំណិត និងបន្លែប្រាំមុខ ក្នុង១ថ្ងៃទេ នេះគឺជាពេលដែលលោកអ្នកត្រូវចាប់ផ្តើម ហើយ។ ថ្វីឡើងតែគ្មានចំណី "អស្ចារ្យ" ណាមួយដែលជួយបង្ការ ឬព្យា បាលជម្ងឺមហារីកក្តី អ្នកវិទ្យាសាស្ត្រដឹងថាផ្លែឈើ និងបន្លែមានអនុភាពក្នុង ការជួយការពារទប់ទល់នឹងជម្ងឺមហារីកនេះ ហើយនិងជម្ងឺផ្សេងៗទៀត។ ពួកគេក៏បានដឹងផងដែរថាអ្នកដែលបរិភោគផ្លែឈើ និងបន្លែបន្តិចបន្តួច មានកំរិតនៃការកើតជម្ងឺមហារីកខ្ពស់ជាងអ្នកដែលបរិភោគផ្លែឈើ និង បន្លែច្រើនជាង។ ថ្វីឡើងតែមានអ្នកខ្លះគិតថាពួកគេអាចទទួលបានផល ប្រយោជន៍ដូចគ្នាពីថ្នាំវិភាគ និងគ្រឿងបំប៉នជាតិដែរ ក៏ប៉ុន្តែនេះមិនមែនជា រឿងពិតទេ។ បន្លែ និងផ្លែឈើមិនគ្រាន់តែមានវិភាគ និងជាតិដែរ ប៉ុណ្ណោះទេ ក៏ប៉ុន្តែវាមានសារធាតុផ្សេងៗទៀតជាច្រើន ដែលសំខាន់សំរាប់ជួយឲ្យមាន សុខភាពល្អ ដែលលោកអ្នកនឹងមិនអាចរកបាននៅក្នុងថ្នាំគ្រាប់ឡើយ។


ប្រទេសអូស្ត្រាលីមានផ្លែឈើ និងបន្លែយ៉ាងច្រើនប្រភេទដែលមិនពិបាក និងបញ្ចូលឲ្យកាន់តែច្រើនទៅក្នុងអាហារគ្រួសារនោះទេ។ ទាំងនេះគឺជាគំនិត ខ្លះៗ:

ដាក់បន្ថែមផ្លែឈើនៅក្នុងអាហារពេលព្រឹក
ផ្លែកចេក ផ្លែឈើ (kiwi) ផ្លែត្រូឡីប៊ែរី (strawberries) ឬផ្លែឈើក្រៀមរួមផ្សំ យ៉ាងល្អជាមួយនឹងគ្រាប់ធញ្ញជាតិអាហារពេលព្រឹក។ តើលោកអ្នកប្រញាប់ឬ? ផ្លែឈើមួយចំនួន ជាមួយនឹងប៉ូតូ ដំបូងរាំង ឬបាយអាចបង្កើតជាអាហារពេល ព្រឹកយ៉ាងល្អ ហើយរាប់រហ័សទៀតផង - ដូច្នេះ ចូរធ្វើទឹកផ្លែឈើក្រឡុក ឬទឹកដោះគោក្រឡុក ដោយដាក់ផ្លែឈើទាំងឡាយជាមួយទឹកដោះគោ និងយោហ្គឺត (yoghurt) ទៅក្នុងម៉ាស៊ីនកិនផ្លែឈើ។

ត្រូវមានចិត្តប្រថុយ
វាជាការងាយណាស់ក្នុងការក្លាយទៅជាទម្លាប់ ដោយទិញបន្លែដដែលៗ ហើយចំណីតាមរបៀបដដែលៗ។ ក៏ប៉ុន្តែគួរសាកល្បងជាមួយនឹងបន្លែ ដែលលោកអ្នកមិនដែលបានបរិភោគពីមុន ឬក៏ប្រើបន្លែដែលធ្លាប់ស្គាល់ ហើយតាមវិធីមិនធ្លាប់ប្រើពីមុន។ ចូរសាកល្បងប្រើផ្លែអាវ៉ូខាដូ (avocado) ដែលបានកិនម្នី ជំនួសប៊ឺរ ឬម៉ាចាវីនជាគ្រឿងប៉ាតធីប៉ូង - វាមានខ្លាញ់តិចជាង ហើយមានជីវជាតិច្រើនជាង ថែមទាំងមានសំជាតិ ធ្លាប់ជាងទៀតផង។ យើងទាំងអស់គ្នាបំប៉នដំណើរការតែឈ្នួស ក៏ប៉ុន្តែតើលោក អ្នកធ្លាប់ដែលសាកល្បងបន្លែផ្សេងទៀតឬទេ ដូចជាហ្សូឃីនី (zucchini) ប៊ីត្រូត (beetroot) ឬស្ពៃក្តោបក្រហម ហើយដាក់បញ្ចូលវាទៅក្នុងសាឡាត់ ឬដំបូងស៊ែរីវីច ឬធ្លាប់បានសាកដុតប៊ីត្រូត ឬដំបូងជាទាំងស្រុងឬទេ?

ដាក់បន្ថែមបន្លែទៅនឹងសាឡាត់ សម្ល អា ម្ហូបរម្ងាស់ និងសម្លកាំរី
ការចំណីម្ហូបតាមរបៀបបុរាណជាច្រើនរៀបចំមុខម្ហូប ដោយប្រើបន្លែជាមួយ សាច់សត្វពាហៈនៈ សាច់សត្វបក្សី ឬត្រីតែបន្តិចបន្តួចប៉ុណ្ណោះ - នេះគឺជា ទម្លាប់ដ៏ល្អដែលគួររក្សាទុក។ គួរចងចាំថា ការមានពណ៌ខុសគ្នាកាន់តែច្រើន នៅលើចានរបស់លោកអ្នក ម្ហូបនោះក៏កាន់តែផ្តល់សុខភាពល្អដែរ។ ពណ៌ ចាំងភ្លឺនៃម្ហូបអាហារធម្មជាតិដូចជាប៉េងប៉េង ម្ទេសប្លោក កាំរ៉ុត ដំឡូងជា នឹងបន្លែពណ៌បៃតង មានន័យថាវាមានជាតិអ៊ីតិអុកស៊ីឌីន (antioxidants) - គឺជាសារធាតុអាហារដែលជួយបង្ការជម្ងឺ។ មានពណ៌កាន់តែច្រើន ម្ហូបនោះក៏ កាន់តែផ្តល់សុខភាព។





ដាក់បញ្ចូលបន្លែ និងផ្លែឈើបន្ថែមទៅក្នុងអាហាររបស់លោកអ្នក (ត):

ត្បូងក្មេងៗមានទម្លាប់បរិភោគផ្លែឈើជាអាហារក្រៅពេល

កាលណាលោកអ្នកចាប់ផ្តើមបានកាន់តែឆាប់រហ័ស គុះវាកាន់តែមានការងាយស្រួលក្នុងការនាំត្បូងក្មេងៗមានទម្លាប់បរិភោគផ្លែឈើសម្រាប់អាហារក្រៅពេលផ្ទះ ឬនៅសាលារៀន ជាជាងបរិភោគផ្លែឈើតែឯកឯក។ នេះគឺជាទម្លាប់ល្អដែលនឹងជួយពួកគេឲ្យមានការលូតលាស់ប្រកបដោយសុខភាពល្អ។ សាកល្បងឲ្យផ្លែឈើប្រភេទផ្សេងៗគ្នា ដើម្បីកុំឲ្យពួកគេមានការធុញទ្រាន់នឹងមុខផ្លែឈើដដែលៗ។ ចូរធ្វើសាឡាត់ផ្លែឈើ ដោយប្រើផ្លែឈើប្រភេទផ្សេងៗគ្នាជាបង្កើម - ជាថ្មីម្តងទៀត កាលណាលោកអ្នកផ្សំពណ៌បានកាន់តែច្រើន វាកាន់តែល្អយ៉ាងនោះដែរ។ នៅរដូវក្តៅ ផ្លែឈើទាំងឡាយដូចជាផ្លែទំពាំងបាយជូរ ឬផ្លែចេកបកសំបកក្នុង វាមានរសជាតិឆ្ងាញ់ណាស់ ពេលវាត្រជាក់កក។

ចូរឲ្យពួកក្មេងៗជួយរៀនចំណេះដឹង និងបន្ថែម

វាគឺជាផ្នែកមួយនៃការរៀនចូលចិត្តម្ហូបទាំងនេះ ហើយជាជំហានទីមួយក្នុងការរៀនដំស្ល។

វិលកផ្លែឈើមួយចំណិតម្នាក់

ក្មេងៗដែលមិនព្រមញ៉ាំផ្លែឈើមួយទាំងមូល ជាញឹកញយពួកគេរីករាយនឹងបរិភោគផ្លែឈើមួយចំណិត ប្រសិនបើលោកអ្នកកាត់ជាចំណិត ហើយចែកឲ្យគេ។ វាក៏ជាវិធានការណ៍មួយដ៏ល្អ ដើម្បីប្រើជាមួយបុរសនៅក្នុងគ្រួសារផងដែរ - ការស្រាវជ្រាវស្តីពីទម្លាប់បរិភោគអាហារបានរកឃើញថា បុរសជាច្រើនទំនងជាកាន់តែបរិភោគផ្លែឈើ ប្រសិនបើបានកាត់ជាចំណិត។ សំរាប់ពេលក្រោយដែលលោកអ្នកគិតថាមានពេលវេលាខ្លីពេក មិនអាចបរិភោគបានត្រឹមត្រូវ សូមចងចាំថាផ្លែឈើ ហើយនិងបន្លែអាចជាចំណីអាហារក្នុងចំណោមម្ហូបអាហារដែលងាយស្រួលបំផុតទាំងឡាយ។ ផ្លែឈើធានាដូចជាផ្លែចេក ផ្លែប៉ោម ផ្លែតែរ ឬផ្លែក្រូចឃ្វិច វាងាយស្រួលណាស់ក្នុងការយកទៅតាមខ្លួន ហើយឥតត្រូវការពេលដើម្បីរៀបចំឡើយ ហើយលោកអ្នកអាចចំណីបន្លែភាគច្រើន ក្នុងរយៈពេលពីរទៅបីនាទីតែប៉ុណ្ណោះ ប្រសិនបើលោកអ្នកចំហុយ អា ឬចំណីនៅក្នុងចក្រស្រាម៉ាយក្រវីវ។

ព័ត៌មានច្រើនថែមទៀត

ដើម្បីទទួលយកព័ត៌មានបន្ថែមស្តីពីការបរិភោគដែលផ្តល់នូវសុខភាពល្អ ហើយនិងសកម្មភាពរាងកាយសំរាប់លោកអ្នក និងគ្រួសាររបស់លោកអ្នក សូមបើកមើលវីប៊ីសាយ:

- www.gofor2and5.com.au • www.livelifewell.nsw.gov.au • www.healthykids.nsw.gov.au • www.cancerinstitute.org.au

ប្រសិនបើលោកអ្នកត្រូវការជំនួយដើម្បីទូរស័ព្ទជាភាសាអង់គ្លេស សូមទូរស័ព្ទកិច្ចបំរើបកប្រែភាសាសរសេរ និងភាសាធិបាយ (TIS) លេខ 131 450។ លោកអ្នកអាចរកបានព័ត៌មានអំពីសុខភាពបន្ថែមទៀត ជាភាសារបស់លោកអ្នកនៅតាមវីប៊ីសាយ ទំនាក់ទំនងពហុវប្បធម៌ (Multicultural Communication) www.mhcs.health.nsw.gov.au លេខទូរស័ព្ទគ្រឹមត្រូវនៅចំពេលបោះពុម្ពផ្សាយ ក៏ប៉ុន្តែពុំបានបញ្ជាក់សម្រាប់ប្រទេសទាំងពេលឡើយ។ លោកអ្នកប្រហែលជាត្រូវរំលែកបញ្ជាក់លេខទូរស័ព្ទទាំងនេះ នៅក្នុងសៀវភៅរាយលេខទូរស័ព្ទ។ កិច្ចបំរើទំនាក់ទំនងសុខភាពពហុវប្បធម៌រដ្ឋនូវសៅរ៍ (NSW Multicultural Health Communication Service) • វីប៊ីសាយ: www.mhcs.health.nsw.gov.au • អ៊ីម៉ែល: mhcs@sesiahs.health.nsw.gov.au • ទូរស័ព្ទ: (02) 9816 0347 ដាក់បញ្ចូលបន្លែ និងផ្លែឈើបន្ថែមទៅក្នុងអាហាររបស់លោកអ្នក: www.mhcs.health.nsw.gov.au/mhcs/topics/Nutrition.html

© State of Western Australia, 2007 reproduced with permission. Feb '07.



An Australian Government, State and Territory health initiative